

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសុខាភិបាល

របាយការណ៍ PMTCT / LINKED RESPONSE

ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១១

Quarter 4 -2011

| ផ្នែកទី១- កំណត់ត្រាទិន្នន័យផ្ទៃក្នុង | Total All Sites |
|---|------------------------|
| ១. ការធ្វើតេស្តឈាមចំពោះគ្រឿងរាងផ្ទៃក្នុង | |
| ១-ចំនួនស្ត្រីមកពិនិត្យផ្ទៃក្នុងចំពោះអេដស៍សរុប | 72361 |
| ១.១-ចំនួនស្ត្រីមកពិនិត្យផ្ទៃក្នុងចំពោះលើកទី១ទាំងអស់នៅមណ្ឌលសុខភាព | 68388 |
| ១.២-ចំនួនស្ត្រីមកពិនិត្យផ្ទៃក្នុងចំពោះលើកទី១ទាំងអស់នៅតាមមូលដ្ឋាន | 3973 |
| ២-ចំនួនស្ត្រីមកពិនិត្យផ្ទៃក្នុងចំពោះលើកទី២ | 44835 |
| ៣-ចំនួនស្ត្រីផ្ទៃក្នុងដែលដឹងពីស្ថានភាពមេរោគអេដស៍រួចហើយនៅអំឡុងពេលមានផ្ទៃក្នុងចំពោះលើកនេះ | 5429 |
| ៣.១-ចំនួនស្ត្រីផ្ទៃក្នុងដែលមានលទ្ធផលតេស្តមេរោគអេដស៍អវិជ្ជមាននៅអំឡុងពេលមានផ្ទៃក្នុងចំពោះលើកនេះ | 5280 |
| ៣.២-ចំនួនស្ត្រីផ្ទៃក្នុងដែលមានលទ្ធផលតេស្តមេរោគអេដស៍វិជ្ជមាន(មកដោយខ្លួនឯង/បញ្ជូនពីសេវាផ្សេង) | 149 |
| ៤-ចំនួនសំណាកឈាមរបស់ស្ត្រីផ្ទៃក្នុងដែលបញ្ជូនទៅមន្ទីរពិសោធន៍ | 60483 |
| ៤.១-ចំនួនសំណាកឈាមដែលវិជ្ជមានមេរោគអេដស៍ | 97 |
| ៤.២-ចំនួនស្ត្រីមានផ្ទៃក្នុងមកទទួលលទ្ធផលតេស្ត | 53033 |
| ៤-២-១-ចំនួនស្ត្រីមានផ្ទៃក្នុងដែលវិជ្ជមានមេរោគអេដស៍ | 95 |
| ៥-ចំនួនស្ត្រីផ្ទៃក្នុងដែលបានធ្វើតេស្តឈាមរហ័សរកមេរោគស្វាយ(Rapid Test) | 34609 |
| ៥.១-ចំនួនស្ត្រីផ្ទៃក្នុងដែលវិជ្ជមានមេរោគស្វាយដោយតេស្តរហ័ស(Rapid Test) | 140 |
| ៥.១-១-ចំនួនស្ត្រីផ្ទៃក្នុងវិជ្ជមានមេរោគស្វាយដោយតេស្តរហ័សបានបញ្ជូនទៅធ្វើតេស្តRPRបញ្ជាក់ | 81 |
| ៥.១-១-១-ចំនួនតេស្តRPRវិជ្ជមាន | 20 |
| ៥.១-១-១-ចំនួនស្ត្រីផ្ទៃក្នុងបានប្រាប់ប្រាស់ជំងឺស្វាយ | 18 |
| ៦-ចំនួនស្ត្រីផ្ទៃក្នុងដែលបានធ្វើតេស្តឈាមរកតារាស្លេកស្លាំង | 3628 |
| ៦.១-ចំនួនស្ត្រីផ្ទៃក្នុងមានផ្ទុកមេរោគអេដស៍បានធ្វើតេស្តឈាមរកតារាស្លេកស្លាំង | 7 |
| ៧-ចំនួនស្ត្រីផ្ទៃក្នុងដែលបានធ្វើតេស្តរកប្រូតេអ៊ីនក្នុងទឹកនោម | 3049 |
| ៧.១-ចំនួនស្ត្រីផ្ទៃក្នុងមានផ្ទុកមេរោគអេដស៍បានធ្វើតេស្តរកប្រូតេអ៊ីនក្នុងទឹកនោម | 22 |
| ៨-ចំនួនស្ត្រីផ្ទៃក្នុងដែលបានធ្វើតេស្តរកជាតិស្ករក្នុងទឹកនោម | 3557 |
| ៨.១-ចំនួនស្ត្រីផ្ទៃក្នុងមានផ្ទុកមេរោគអេដស៍បានធ្វើតេស្តរកជាតិស្ករក្នុងទឹកនោម | 20 |
| ២. ការធ្វើតេស្តឈាមរបស់ដៃគូ / ប្តីរបស់ស្ត្រីផ្ទៃក្នុងនៅសេវាពិនិត្យផ្ទៃក្នុង | |
| ៩-ចំនួនដៃគូ / ប្តីដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ | 12490 |
| ៩.១-ចំនួនដៃគូ / ប្តីមកទទួលលទ្ធផលតេស្ត | 10838 |
| ៩.១-១-ចំនួនដៃគូ / ប្តីដែលវិជ្ជមានមេរោគអេដស៍ | 33 |
| ១០-ចំនួនដៃគូ / ប្តីរបស់ស្ត្រីផ្ទុកមេរោគអេដស៍បានធ្វើតេស្តឈាមរកមេរោគអេដស៍ | 36 |
| ១០.១-ចំនួនដៃគូ / ប្តីមកទទួលលទ្ធផលតេស្ត | 35 |
| ១០.១-១-ចំនួនដៃគូ / ប្តីដែលវិជ្ជមានមេរោគអេដស៍ | 8 |

៣. ការធ្វើតេស្តឈាមចំពោះអេដស៍៧ដំបូង

| | |
|---|-------|
| ១១-ចំនួនអ្នកជំងឺរបេងបានធ្វើតេស្តឈាមរកមេរោគអេដស៍(បញ្ជូនសំណាកឈាមទៅមន្ទីរពិសោធន៍) | 4115 |
| ១២-ចំនួនអ្នកជំងឺរបេងបានចូលលទ្ធផលតេស្តឈាមរកមេរោគអេដស៍ | 3726 |
| ១២.១-ចំនួនអ្នកជំងឺរបេងដែលវិជ្ជមានមេរោគអេដស៍ | 26 |
| ១៣-ចំនួនអ្នកជំងឺកាមរោគបានធ្វើតេស្តឈាមរកមេរោគអេដស៍ | 961 |
| ១៤-ចំនួនអ្នកជំងឺកាមរោគបានចូលលទ្ធផលតេស្តឈាមរកមេរោគអេដស៍ | 866 |
| ១៤.១-ចំនួនអ្នកជំងឺកាមរោគដែលវិជ្ជមានមេរោគអេដស៍ | 11 |
| ១៥-ចំនួនអ្នកផ្សេងៗទៀតបានធ្វើតេស្តឈាមរកមេរោគអេដស៍(បញ្ជូនសំណាកឈាមទៅមន្ទីរពិសោធន៍) | 22741 |
| ១៦-ចំនួនអ្នកផ្សេងៗទៀតដែលបានចូលលទ្ធផលតេស្តឈាមរកមេរោគអេដស៍ | 21064 |
| ១៦.១-ចំនួនអ្នកផ្សេងៗទៀតដែលវិជ្ជមានមេរោគអេដស៍ | 218 |

៤. ការពន្យារកំណើត

| | |
|--|-----|
| ១៧-ចំនួនស្ត្រីផ្ទុកមេរោគអេដស៍បានប្រើមធ្យោបាយពន្យារកំណើតទំនើប(កំពុងប្រើ) | 200 |
| ១៧.១-ចំនួនស្ត្រីផ្ទុកមេរោគអេដស៍បានចាប់ផ្តើមប្រើមធ្យោបាយពន្យារកំណើតទំនើបបន្ទាប់ពីសម្រាលកូនបាន៦សប្តាហ៍ | 31 |

ផ្នែកទី២. ការសម្រាលនិងការថែទាំក្រោយពេលសម្រាល

១. ការថែទាំ-ការព្យាបាលនៅពេលសម្រាល

| | |
|---|-------|
| ១-ចំនួនម្តាយដែលមកសម្រាលកូននៅមន្ទីរពេទ្យ ឬ មន្ទីរពេទ្យបង្អែក | 51051 |
| ១.១-ចំនួនម្តាយដែលមកសម្រាលកូនបានដឹងពីស្ថានភាពមេរោគអេដស៍មុនពេលសម្រាល | 40962 |
| ១.១.១-ចំនួនម្តាយមានផ្ទុកមេរោគអេដស៍ | 146 |
| ១.១.១.១-ចំនួនម្តាយដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ | 102 |
| ១.១.១.២-ចំនួនម្តាយដែលបានទទួលការបង្ការដោយឱសថប្រឆាំងមេរោគអេដស៍ (៣មុខ) | 32 |
| ១.១.១.៣-ចំនួនម្តាយដែលបានទទួលឱសថបង្ការតែនៅពេលឈឺពោះ/ក្រោយពេលសំរាម | 4 |
| ១.២-ចំនួនម្តាយដែលមកសម្រាលកូនមិនបានដឹងពីស្ថានភាពមេរោគអេដស៍ | 10194 |
| ១.២.១-ចំនួនម្តាយបានធ្វើតេស្តឈាមនិងទទួលលទ្ធផលតេស្តនៅពេលសម្រាល | 2048 |
| ១.២.១.១-ចំនួនម្តាយមានលទ្ធផលតេស្តឈាមវិជ្ជមានមេរោគអេដស៍ | 10 |
| ១.២.១.១.១-ចំនួនម្តាយបានទទួលឱសថបង្ការនៅពេលឈឺពោះ/ក្រោយសម្រាល | 3 |
| ២-ចំនួនម្តាយផ្ទុកមេរោគអេដស៍ដែលបានសម្រាលកូននៅមន្ទីរពេទ្យ | 142 |
| ៣-ចំនួនម្តាយមានផ្ទុកមេរោគអេដស៍ដែលបានសម្រាលកូននៅមន្ទីរពេទ្យ | 14 |
| ៤-ចំនួនទារកប្រឈមដែលកើតពីម្តាយមានផ្ទុកមេរោគអេដស៍ | 159 |
| ៤.១-ចំនួនទារកដែលស្លាប់មុនកើតនិងស្លាប់ក្រោយពេលកើត(នៅមន្ទីរសម្ភព) | 7 |
| ៥-ចំនួនទារកប្រឈមបានចូលទ្វីសថ ARV បង្ការវេសប្តាហ៍ | 148 |
| ៦-ចំនួនម្តាយផ្ទុកមេរោគអេដស៍ដែលបានចូលការផ្តល់ប្រឹក្សាពីការចិញ្ចឹមកូន | 150 |
| ៦.១-ចំនួនម្តាយដែលមានបំណងនឹងចិញ្ចឹមកូនដោយទឹកដោះម្តាយ | 66 |
| ៦.២-ចំនួនម្តាយដែលមានបំណងនឹងចិញ្ចឹមកូនដោយទឹកដោះគោម្សៅ | 84 |

២. ការថែទាំ-ការព្យាបាលក្រោយពេលសម្រាល

| | |
|--|-------|
| ៧-ចំនួនម្តាយដែលបានចូលការថែទាំក្រោយសម្រាលយ៉ាងហោច២ដងរួមទាំងស្ត្រីផ្ទុកមេរោគអេដស៍ | 38840 |
|--|-------|

ផ្នែកទី៣-ព័ត៌មាន OI/ART

១. ការវិលត្រឡប់ដោយស្ម័គ្រភាព

| | |
|---|---|
| ១-ចំនួនស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ដែលបានរាយការណ៍ថាពេលនឹងវិលត្រឡប់ | 2 |
| ១.១-ចំនួនស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ដែលបានរាយការណ៍ថាបានវិលត្រឡប់ | 0 |

២. ការព្យាបាលចំពោះម្តាយ

| | |
|---|-----|
| ២-ចំនួនស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយខ្លួនស្រីចម្រើនមេរោគអេដស៍(ART) | 186 |
| ៣-ចំនួនស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍បានទទួលការបង្ការដោយខ្លួនស្រីចម្រើនមេរោគអេដស៍(ARV Prophylaxis) | 35 |

៣. កុមារប្រឈម

| | |
|--|-----|
| ៤-ចំនួនកុមារប្រឈមដែលបានរាយការណ៍ថា បានទទួលស្ត្រី NVP ឬ AZT រាល់ថ្ងៃតាំងពីកើតរហូតដល់អាយុ៦សប្តាហ៍ | 110 |
| ៥-ចំនួនកុមារប្រឈមកើតពីម្តាយមានផ្ទុកមេរោគអេដស៍ ចាប់ផ្តើមប្រើ CTx បង្ការនៅមុនអាយុ២ខែ | 94 |
| ៦-ចំនួនកុមារប្រឈមដែលបានរាយការណ៍ថា បានចិញ្ចឹមដោយទឹកដោះម្តាយសុទ្ធ ចាប់ពីពេលកើតរហូតដល់អាយុ៦ខែ | 33 |
| ៧-ចំនួនកុមារប្រឈមដែលបានរាយការណ៍ថា បានចិញ្ចឹមដោយទឹកដោះស្រីប្រើថ្នាំ ចាប់ពីពេលកើតរហូតដល់អាយុ៦ខែ | 71 |
| ៨-ចំនួនកុមារប្រឈមដែលបានរាយការណ៍ថា បានចិញ្ចឹមដោយអាហារចម្រុះ ចាប់ពីពេលកើតរហូតដល់អាយុ៦ខែ | 3 |
| ៩-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្តរកមេរោគអេដស៍ | 179 |
| ៩.១-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្ត HIV-DNA-PCR លើកទី១ | 114 |
| ៩.១.១-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្ត HIV-DNA-PCR លើកទី១នៅមុនអាយុ២ខែ | 83 |
| ៩.១.២-ចំនួនលទ្ធផលតេស្ត HIV-DNA-PCR លើកទី១វិជ្ជមាន | 3 |
| ៩.១.២.១-ចំនួនធ្វើតេស្តបញ្ជាក់លើលទ្ធផលHIV-DNA-PCR លើកទី១ (ក្នុងករណីវិជ្ជមាន) | 3 |
| ៩.១.២.១.១-ចំនួនលទ្ធផលតេស្តបញ្ជាក់វិជ្ជមាន | 2 |
| ៩.២-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្ត HIV-DNA-PCR លើកទី២ | 50 |
| ៩.២.១-ចំនួនលទ្ធផលតេស្ត HIV វិជ្ជមាន | 1 |
| ៩.២.១.១-ចំនួនធ្វើតេស្តបញ្ជាក់លើលទ្ធផលHIV-DNA-PCR លើកទី២ (ក្នុងករណីវិជ្ជមាន) | 0 |
| ៩.២.១.១.១-ចំនួនលទ្ធផលតេស្តបញ្ជាក់វិជ្ជមាន | 0 |
| ៩.៣-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្ត HIV-DNA-PCR ក្នុងករណីមានរោគសញ្ញាជំងឺឱកាសនិយម | 3 |
| ៩.៣.១-ចំនួនលទ្ធផលតេស្ត HIV-DNA-PCR វិជ្ជមាន | 1 |
| ៩.៣.១.១-ចំនួនធ្វើតេស្តបញ្ជាក់លើលទ្ធផលHIV-DNA-PCR ក្នុងករណីមានរោគសញ្ញាជំងឺឱកាសនិយម (វិជ្ជមាន) | 1 |
| ៩.៣.១.១.១-ចំនួនលទ្ធផលតេស្តបញ្ជាក់វិជ្ជមាន | 1 |
| ៩.៤-ចំនួនកុមារប្រឈម បានទទួលការធ្វើតេស្តអង្គបដិបក្ខ HIV (Antibody Test) | 12 |
| ៩.៤.១-ចំនួនលទ្ធផលតេស្ត HIV វិជ្ជមាន | 0 |
| ១០-ចំនួនកុមារប្រឈម បានស្លាប់ក្នុងអំឡុងពេលតាមដាន | 2 |

Phnom Penh, 27 February 2012

Seen and Approved
Director of NCHADS

Dr. Mean Chhi Vun

Chief of AIDs Care Unit

Dr. Samreth Sovannarith

Chief of Data Management Unit

Mr. Mam Sovatha

Data Management Unit

Mr. Sun SokLeng

KINGDOM OF CAMBODIA

National Religion King

Ministry of Health

PMTCT-LR Quarterly Report

Quarter: Q4 - 2011

| Part 1: Information about ANC | | Total |
|---|--|-------|
| 1. Blood Testing for Pregnant Women | | |
| 1. Number of ANC 1 | | 72361 |
| 1.1 Number of ANC1 at ANC facilities | | 68388 |
| 1.2 Number of ANC1 at outreach | | 3973 |
| 2. Number of ANC 4 | | 44835 |
| 3. Number of known HIV status during this pregnancy | | 5429 |
| 3.1 Number of women presenting at ANC who already received an HIV-negative result during this pregnancy | | 5280 |
| 3.2 Number of HIV(+) pregnant women referred from other services(public and private) to ANCs | | 149 |
| 4. Number of samples of pregnant women of unknown HIV status, sent to lab | | 60483 |
| 4.1 Number of samples HIV positive | | 97 |
| 4.2 Number of pregnant women who received their test results | | 53033 |
| 4.2.1 Number received HIV-positive results | | 95 |
| 5. Number of pregnant women who received rapid syphilis screening | | 34609 |
| 5.1 Number of screened positive(Rapid Test) | | 140 |
| 5.1.1 Number of PW screened positive referred for an RPR confirmatory test | | 81 |
| 5.1.1.1 Number of tested RPR positive | | 20 |
| 5.1.1.1.1 Number of PW who started syphilis treatment | | 18 |
| 6. Number of pregnant women tested for anemia | | 3628 |
| 6.1 Number of HIV positive PW tested for anemia | | 7 |
| 7. Number of pregnant women tested for proteinuria | | 3049 |
| 7.1 Number of HIV positive PW tested for proteinuria | | 22 |
| 8. Number of pregnant women tested for glucose | | 3557 |
| 8.1 Number of HIV positive PW tested for glucose | | 20 |
| 2. Blood Testing of Partners/Husband of PW at ANC services | | |
| 9. Number of partners/husbands of PWs tested for HIV | | 12490 |
| 9.1 Number of male partners/husbands received results | | 10838 |
| 9.1.1 Number of tested HIV positive | | 33 |
| 10. Number of male partners/husbands of HIV-infected PWs tested for HIV | | 36 |
| 10.1 Number of who received results | | 35 |
| 10.1.1 Number of tested HIV positive | | 8 |

| 3. Blood Testing for General Population | |
|---|-------|
| 11. Number of TB patients tested for HIV (sample refer to lab) | 4115 |
| 12. Number of TB patients received their test results | 3726 |
| 12.1 Number of tested positive | 26 |
| 13. Number of STD patients tested for HIV (sample refer to lab) | 961 |
| 14. Number of STD patients received their test results | 866 |
| 14.1 Number of tested positive | 11 |
| 15. Number of other clients tested for HIV (sample refer to lab) | 22741 |
| 16. Number of other clients received their test results | 21064 |
| 16.1 Number of tested positive | 218 |
| 4. Birth Spacing | |
| 17. Number of HIV-infected women received one modern contraceptive method (current users) | 200 |
| 17.1 Number of HIV-infected mothers who start a modern contraceptive method at 6 weeks after birth | 31 |
| Part 2: Delivery and Post Partum Care | |
| 1. Delivery Treatment | |
| 1. Number of delivery mothers at health facilities | 51051 |
| 1.1 Number of delivery mothers with known HIV status | 40962 |
| 1.1.1 Number of known HIV positive | 146 |
| 1.1.1.1 Number of HIV positive mothers at delivery who reported receiving ART for their own health | 102 |
| 1.1.1.2 Number of HIV positive mothers at delivery who reported receiving triple ART prophylaxis during pregnancy | 32 |
| 1.1.1.3 Number of positive mothers at delivery who received ART prophylaxis only during L&D/PNC | 4 |
| 1.2 Number of delivery mothers with unknown HIV status | 10194 |
| 1.2.1 Number of delivery mothers with unknown HIV status who received an HIV test and received results | 2048 |
| 1.2.1.1 Number of tested HIV positive | 10 |
| 1.2.1.1.1 Number of tested HIV positive who received ARV prophylaxis during L&D/PNC | 3 |
| 2. Number of HIV-infected pregnant women delivered at referral hospitals | 142 |
| 3. Number of HIV-infected pregnant women delivered at HCs | 14 |
| 4. Number of HIV-exposed babies born to HIV positive mothers | 159 |
| 4.1 Number of still births/neonatal deaths (in maternity wards) | 7 |
| 5. Number of HIV-exposed babies who received a 6 week supply of ARV prophylaxis | 148 |
| 6. Number of HIV-infected pregnant women who received infant feeding counseling | 150 |
| 6.1 Number of intending to breastfeed | 66 |
| 6.2 Number of intending to replacement feed | 84 |
| 2. Post Natal Care | |
| 7. Number of mothers who received at least 2 PNC visits including HIV positive mothers | 38840 |

Part 3: OI/ART

1. Safe Abortion

| | |
|--|---|
| 1. Number of HIV-infected PWs who reported having an abortion | 2 |
| 1.1 Number of HIV-infected PWs who reported having an abortion | 0 |

2. Mothers' Treatment

| | |
|--|-----|
| 2. Number of HIV-infected mothers who received ART for their own health (ART cohort) | 186 |
| 3. Number of HIV-infected mothers who started ARV prophylaxis (pre-ART cohort) | 35 |

3. Exposed infants

| | |
|---|-----|
| 4. Number of infants born to HIV-infected mothers reported receiving 6 week supply of daily NVP or AZT suspension | 110 |
| 5. Number of infants born to HIV-infected mothers started on CTX prophylaxis within two months of birth | 94 |
| 6. Number of infants born to HIV-infected mothers reported exclusive breastfeeding at 6 months | 33 |
| 7. Number of infants born to HIV-infected mothers reported formula feeding at 6 months | 71 |
| 8. Number of infants born to HIV-infected mothers reported mixed feeding at 6 months | 3 |
| 9. Number of HIV-exposed infants received an HIV test | 179 |
| 9.1 Number of HIV-exposed infants received first HIV-DNA PCR test | 114 |
| 9.1.1 Number of HIV-exposed infants received first HIV-DNA PCR before 2 months of age | 83 |
| 9.1.2 Number of first HIV-DNA PCR test positive | 3 |
| 9.1.2.1 Number of confirm first HIV-DNA PCR test (for the positive test) | 3 |
| 9.1.2.1.1 Number of tested HIV-DNA PCR positive | 2 |
| 9.2 Number of HIV-exposed infants received HIV-DNA PCR test in case the symptom occur | 50 |
| 9.2.1 Number of second HIV-DNA PCR test positive | 1 |
| 9.2.1.1 Number of confirm second HIV-DNA PCR test (for the positive test) | 0 |
| 9.2.1.1.1 Number of tested HIV-DNA PCR positive | 0 |
| 9.3 Number of HIV-exposed infants received HIV-DNA PCR test in case the symptom occur | 3 |
| 9.3.1 Number of tested HIV-DNA PCR positive | 1 |
| 9.3.1.1 Number of confirm HIV-DNA PCR test (for the positive test) | 1 |
| 9.3.1.1.1 Number of tested HIV-DNA PCR positive | 1 |
| 9.4 Number of HIV-exposed infants received HIV (antibody) test | 12 |
| 9.4.1 Number of tested HIV positive | 0 |
| 10. Number of HIV-exposed children died during follow up | 2 |

Phnom Penh, 27 February 2012

Seen and Approved
Director of NCHADS

Chief of AIDs Care Unit

Chief of Data Management Unit

Data Management Unit



Dr. Mean Chhi Vun

Dr. Samreth Sovannarith

Mr. Mam Sovatha

Mr. Sun SokLeng